



# បេឡាជាតិរបបសន្តិសុខសង្គម National Social Security Fund

ព្រឹត្តិបត្រព័ត៌មាន

ឆ្នាំ២០១៧

ឆ្នាំទី២០ លេខ១៩



អ្នកមានជួយអ្នកក្រី

អ្នកមានសុខភាពល្អជួយអ្នកឈឺ



គោលសន្តិសុខប្រាក់ចំណូល  
រួមចំណែកកាត់បន្ថយភាពក្រីក្រ  
លើកកម្ពស់ស្ថិរភាពសង្គម

1286

សេវា  
សង្គ្រោះ  
បន្ទាន់

Hotline 24h/7

# ប្រតិបត្តិការ

ព្រឹត្តិបត្រព័ត៌មានរបបសន្តិសុខសង្គម

- ១- រចនាសម្ព័ន្ធរបបសន្តិសុខសង្គម .....១
- ២- សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខសំណើសំណាលជាមួយបងប្អូនកម្មករជាង៤ពាន់នាក់ .....២
- ៣- សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណើសំណាលជាមួយកម្មករកម្មការិនីប្រមាណជាង ៤ពាន់នាក់ នៅសាលាមហោស្របកោះពេជ្រ .....៣
- ៤- ឯកឧត្តមបណ្ឌិត អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបើកសិក្ខាសាលាស្តីពី យុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍សម្រាប់គាំពារកម្មករនិយោជិត .....៤
- ៥- ឯកឧត្តមបណ្ឌិត អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សាវរណៈ នៃការយោគយល់គ្នាស្តីពីការបញ្ជូនកម្មសិក្សាការីបច្ចេកទេសទៅធ្វើកម្មសិក្សា និងធ្វើការនៅខេត្តអ៊ីហ្ស៊ីប នៃប្រទេសជប៉ុន .....៥
- ៦- ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម អញ្ជើញទៅទស្សនកិច្ចសិក្សាផ្លូវការ នៅអង្គភាពសេវាធានារ៉ាប់រងសុខភាពជាតិ នៃសាធារណៈរដ្ឋកូរ៉េ .....៧
- ៧- ពិធីបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០១៧ និងទិសដៅបន្តឆ្នាំ២០១៨ របស់ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) .....៨
- ៨- សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពង្រឹងការវិភាគលើខ្សែចង្វាក់តម្លៃនៃវិស័យសំណង់ .....៩
- ៩- ឯកឧត្តមនាយក ប.ស.ស បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់មន្ត្រីជំនាញ នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា .....១០
- ១០- ពិធីចែកបណ្ណមូលនិធិសមធម៌សុខាភិបាលជូនប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ នៅសាលាខណ្ឌចំការមន .....១១
- ១១- កិច្ចប្រជុំជុំជួររដ្ឋបាល និងចែកបណ្ណចេញ-ចូលបរិវេណក្រុមហ៊ុន 7NG និងចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ដល់អ្នកបើកបររថយន្តដឹកកម្មករ .....១២
- ១២- ប្រជុំជុំជួររដ្ឋបាលច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនអ្នកបើកបរដឹកកម្មករនិយោជិតនៅស្ថានខេត្តស្វាយរៀង .....១៣
- ១៣- កិច្ចប្រជុំជុំជួររដ្ឋបាលគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់និយោជក ម្ចាស់សហគ្រាសគ្រឹះស្ថាន នៅសាលាប្រជុំសាលាខណ្ឌចំការមន .....១៤
- ១៤- កិច្ចប្រជុំជុំជួររដ្ឋបាលអប់រំអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់កម្មករនិយោជិត .....១៥
- ១៥- ក្រុមការងារ ស.ជ.ក បានរៀបចំកិច្ចប្រជុំជុំជួររដ្ឋបាលច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត នៅរោងចក្រ SIX PLUS ខេត្តកណ្តាល .....១៧
- ១៦- ប្រជុំជុំជួររដ្ឋបាលអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម នៅរោងចក្រ Dayup Global Co.,LTD .....១៨
- ១៧- ក្រុមការងារ ទ.ស.ប.ក បានចុះទៅអង្កេតករណីសន្លប់នៅរោងចក្រ ជេឌី & តូយ៉ូស៊ីម៉ា (JD & TOYOSHMA CO.,LTD .....១៩
- ១៨- កម្មករ-កម្មការិនី ៦៨នាក់ ទទួលរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ចាម .....២០
- ១៩- កម្មករ-កម្មការិនី ២៥នាក់ ទទួលរងរបួសធ្ងន់ស្រាល និងស្លាប់បាត់បង់ជីវិត ០១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជំនួញមួយបានកើតឡើង នៅខេត្តតាកែវ .....២១
- ២០- ទស្សនកិច្ចពិចារណា .....២៤
- ២១- ក្រុមប្រចាំការ HOTLINE 24 ម៉ោង .....២៥
- ២២- របបអាហារសុខភាព .....២៦
- ២៣- អាសយដ្ឋាន និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងជាមួយ ប.ស.ស តាមបណ្តាខេត្ត ....២៧
- ២៤- លិខិតអនុញ្ញាតបន្តអាជ្ញាប័ណ្ណបោះពុម្ពផ្សាយព្រឹត្តិបត្រ .....២៩



**បេឡាជាតិរបបសន្តិសុខសង្គម**  
National Social Security Fund

ព្រឹត្តិបត្រព័ត៌មាន ឆ្នាំ២០១៧ ឆ្នាំទី១៧ លេខទី២០

**អ្នកមានជួយអ្នកក្រ**  
អ្នកមានសុខភាពល្អជួយអ្នកឈឺ

**1286**

លេខទូរស័ព្ទ  
សេវាអន្តរជាតិ

**24h/7**

សេវា  
អន្តរជាតិ

សេវាសេដ្ឋកិច្ចសម្រាប់កម្មករនិយោជិត  
រួមចំណែកនៃរបបសន្តិសុខសង្គមជាតិ  
លើកកម្ពស់ជីវភាពរស់នៅ

## របបសម្ព័ន្ធព្រឹត្តិបត្រ

### ប.ស.ស


<b>លោក អ៊ុត សមមិទ្ធា នាយក ប.ស.ស</b>	
<b>នាងហ្វាង</b>	<b>លោក ជាន់ ម៉ីនទ្រូ</b>
<b>និពន្ធនាយក</b>	<b>លោក ខុច ច័ន្ទតារា</b>
<b>និពន្ធនាយករង</b>	<b>លោក ហែម សុភន្ទារិន</b>
<b>លេខាធិការ</b>	<b>លោក នាង ជូ</b>
	<b>លោក លឹម ម៉េងលាង</b>
<b>ផ្នែកកុំព្យូទ័រ</b>	<b>លោក យុន វិចិត្រ</b>
	<b>លោក ពៅ សុភណ្ណារ៉ា</b>
	<b>លោក សុខ សុផល</b>



# របស់សម្ព័ន្ធស្រុះចែករបស់ស្ថាប័នស្ថាប័នស្ថាប័ន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



# សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបច្ចុប្បន្នកម្មករជាង៤ពាន់នាក់

នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបច្ចុប្បន្នកម្មករ ប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ ៤,៩១០នាក់ មកពីរោងចក្រជាង ៨០ផ្សេងៗគ្នា នៅសាលាមហោស្រពកោះពេជ្រ។



សម្តេចតេជោអញ្ជើញជួបសំណេះសំណាលផ្ទាល់ដល់កន្លែងធ្វើការរបស់បច្ចុប្បន្នកម្មករនិយោជិត

**សម្តេចតេជោ ហ៊ុន សែន** លោកបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ-កម្មការិនីចំនួន ១០ដងហើយក្នុងនោះនៅតាមរោងចក្រគឺជួបបាន ៥ដង រួមមានតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ សួនឧស្សាហកម្មវឌ្ឍនៈ១ សួនឧស្សាហកម្មវឌ្ឍនៈ២ សួនឧស្សាហកម្មកាណាឌីយ៉ា និងរោងចក្រស្ថិតក្នុងតំបន់ចាក់អង្រែ។

ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ធដល់វិនិយោគទុនបរទេស បានទាក់ទាញវិនិយោគគិតយ៉ាងច្រើន ដែលបានផ្តល់ការងារនឹងប្រាក់ចំណូលសមរម្យដល់កម្មករ។ ប្រាក់ខែកម្មករពីមុន គឺតែជាង ៣០ដុល្លារប៉ុណ្ណោះ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់រហូតបច្ចុប្បន្ននេះ គឺប្រាក់ឈ្នួលអប្បបរមាគឺ ១៥៣ដុល្លារ និងឆ្នាំ២០១៨ ខាងមុខនេះ គឺមិនអោយតិចជាង ១៦០ដុល្លារក្នុងមួយខែនោះឡើយ បូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។

**សម្តេចតេជោ ហ៊ុន សែន** បានអំពាវនាវសុំឱ្យកម្មករ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែរីកចម្រើន។ បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះទេ ហើយការអភិវឌ្ឍក៏មិនអាចខ្វះបាននូវសន្តិភាពផងដែរ។ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ សម្តេចតេជោបានផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់លក្ខខណ្ឌការងារ និងប្រាក់ចំណូលល្អៗ



- ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។
- រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម។
- រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅ តម្លៃភ្លើងត្រូវបានចុះមកនៅត្រឹម ៤៥០៛ ក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើប្រាស់ ៥០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ និងតម្លៃទឹកតែ ៧០០រៀល ប៉ុណ្ណោះក្នុងមួយម៉ែត្រគីប និងបានអំពាវនាវដល់ម្ចាស់ផ្ទះជួលកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមជួយដល់ជីវភាពរស់នៅកាន់តែប្រសើរឡើង។





- ផ្តល់របបគាំពារសន្តិសុខសង្គម ដល់កម្មករចាប់ពីខែមករា ឆ្នាំ២០១៨ នេះ ដោយតម្រូវឱ្យនិយោជក (ម្ចាស់ក្រុមហ៊ុន) បង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ កម្មការិនី ដែលបងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី ៨,០០០-១២,០០០ រៀលក្នុងខែ។ ជាមួយគ្នានេះដែរ កម្មករ កម្មការិនីទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្ត្រីមានផ្ទៃពោះសម្រាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ និងទទួលបានប្រាក់ឈ្នួល ១២០% ។ លើសពីនេះទៅទៀត ចាប់ពីខែមករា ឆ្នាំ២០១៨ នេះតទៅ កម្មការិនីមានផ្ទៃពោះនឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល នៅពេលសម្រាលកូន ដោយអ្នកសម្រាលបានកូន១ ទទួលបានប្រាក់ ៤០ម៉ឺនរៀល អ្នកសម្រាលបានកូនភ្លោះ ទទួលបាន ៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ៣ គឺទទួលបាន ១លាន២០ម៉ឺនរៀល រួមនឹងការឧបត្ថម្ភបន្ថែមទៀតពីសម្តេចតេជោផងដែរ។ **សម្តេចតេជោ ហ៊ុន សែន** បានបញ្ជាក់សារជាថ្មីថា ក្លាយកម្មករ កម្មការិនីទូទាំងប្រទេស នឹងទទួលបានសេវាជំនួយសាធារណៈ ដោយមិនអស់លុយ រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍។

- បន្តផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី ដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូ ដើម្បីផ្តល់នូវលក្ខខណ្ឌការងារល្អៗ ព្រមទាំងជួយសម្រួល នូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ធនឹងការងាររបស់ក្លាយកម្មករ។ មុននឹងបញ្ចប់ **សម្តេចតេជោ ហ៊ុន សែន** បានជូនពរកម្មករ កម្មការិនី ជិយោជក ទាំងអស់ឱ្យរួមថែរក្សាសន្តិភាព និងអភិវឌ្ឍដើម្បីប្រទេសជាតិកាន់តែរីកចំរើន បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះទេ ហើយការអភិវឌ្ឍក៏មិនអាចខ្វះបាននូវសន្តិភាពនោះទេ។ កម្មការិនី មានផ្ទៃពោះចំនួន ២៣១នាក់ បានថតរូបអនុស្សាវរីយ៍ Selfie ដែលបង្ហាញនូវក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្ររបស់ **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី ចំពោះបងប្អូនកូនក្លាយកម្មករ កម្មការិនីក្នុងបរិយាកាសស្និទ្ធស្នាលនិងសប្បាយរីករាយក្រៃលែង។







**សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្ពុការិនី ក្រុមហ៊ុនជាង ៤ពាន់នាក់ នៅសាលាបណ្ណាស្របកោះពេជ្រ**

កាលពីថ្ងៃអាទិត្យ ទី៨កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា គ.ស ២០១៧ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករនិយោជិតចំនួន ៤,៦៨២នាក់ មកពីរោងចក្រចំនួន ៧៣រោងចក្រ។ ក្នុងនោះមកពីខេត្តកណ្តាលចំនួន ៣៨រោងចក្រ និងរាជធានីភ្នំពេញចំនួន ៣៥រោងចក្រ ដែលបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

**សម្តេចតេជោ ហ៊ុន សែន** លោកក៏បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស ត្រូវប្រញាប់ទៅចុះបញ្ជីមកក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឱ្យកម្មករកម្ពុការិនីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមពីប.ស.ស។

**សម្តេចតេជោ ហ៊ុន សែន** បានបញ្ជាក់ថា ការដែលឱ្យម្ចាស់ក្រុមហ៊ុនបង់ថ្លៃសេវាគាំពារសុខភាពជូនកម្មករកម្ពុការិនី និងធ្វើឱ្យកម្មករកម្ពុការិនី អាចសន្សំប្រាក់ថ្លៃសេវាសុខភាពបានយ៉ាងតិចពី ៨,០០០រៀល ទៅ១២,០០០រៀល។ **សម្តេចតេជោ**លោកក៏បានអំពាវនាវ និងលើកទឹកចិត្ត ដល់កម្មករកម្ពុការិនីទាំងអស់ប្រឹងប្រែងធ្វើការងារឱ្យបានល្អប្រសើរ។



គោលបំណងនៃការជួបសំណេះសំណាលនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករនិយោជិតជាមួយនិយោជក និងសំណូមពរនានា សំដៅធ្វើឱ្យកម្មករនិយោជិតកាន់តែមានលក្ខខណ្ឌការងារល្អប្រសើរ។







**ឯកឧត្តមបណ្ឌិត អ៊ុក សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញ  
បើកសិក្ខាសាលាស្តីពី យុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍សម្រាប់គាំពារកម្មករនិយោជិត**

ឯកឧត្តមបណ្ឌិត អ៊ុក សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបើកសិក្ខាសាលាជាមួយអង្គការពាក់ព័ន្ធ ស្តីពីយុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍សម្រាប់គាំពារកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង កាលពីព្រឹកថ្ងៃច័ន្ទ ៦កើត ខែមាយ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ខែមករាឆ្នាំ២០១៨នៅសណ្ឋាគារកាំបូឌីយ៉ាណា។



ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដើម្បីធានាបាននូវសុវត្ថិភាពធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ប.ស.ស បានបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៅឆ្នាំ២០១៣ ដែលសម្រេចបាននូវការងារមួយចំនួនដូចខាងក្រោម៖

- បានចុះផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
- ចុះបណ្តុះបណ្តាល និងបំប៉នសម្រាប់គ្រៀមប្រឡងយកបណ្ណបើកបរ
- បានចុះប្រឡងយកបណ្ណបើកបរ
- បានបណ្តុះបណ្តាលភ្នាក់ងារសង្គ្រោះបឋម
- ចុះបំពាក់បជាពាក្យស្លោកនៅតាមរោងចក្រ



ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP), GIZ, ILO, BFC, និងអង្គការ ACILS ព្រមទាំងការគាំទ្រពីអ្នកបញ្ជាទិញធំៗមួយចំនួន និងគាត់ពាក់ព័ន្ធក្នុងនោះក៏មាន បេឡាជាតិរបបសន្តិសុខសង្គម ដែលតែងតែយកចិត្តទុកដាក់ចំពោះសុវត្ថិភាពកម្មករនិយោជិត និងការខិតខំប្រឹងប្រែងចូលរួមគ្រប់សកម្មភាព និងមានស្មារតីទទួលខុសត្រូវខ្ពស់ធ្វើឱ្យកម្មករនិយោជិតមានសុវត្ថិភាពក្នុងការធ្វើដំណើរ។





ឯកឧត្តមរដ្ឋមន្ត្រីបានផ្ញើសារ និងអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសកម្មករកម្មការិនី និងអ្នកបើកបរដឹកកម្មករ ដែលធ្វើដំណើរតាមដងផ្លូវនានាទូទាំងប្រទេសសូមមេត្តាចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវប្រុងប្រយ័ត្នខ្ពស់ពេលបើកបរ, ពិនិត្យបច្ចេកទេសយានយន្តមុនពេលចេញដំណើរ, ពេលធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែត្រវ៉ាត់ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ជាមួយ, កុំបើកបរលើសល្បឿនកំណត់, ត្រូវចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរកុំកុំកុំដៃដោយប្របុយប្រថាន ក្នុងស្ថានភាពគ្រោះថ្នាក់ និងដឹកលើសទម្ងន់។

ម្យ៉ាងវិញទៀតខ្ញុំសូមធ្វើការអំពាវនាវដល់គ្រប់ស្ថាប័នជាតិទាំងអស់ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ អង្គការជាតិ និងអន្តរជាតិ វិស័យ ឯកជនរួមទាំងសហជីពតំណាងកម្មករនិយោជិតនិងតំណាងនិយោជកព្រមទាំងអ្នកបញ្ជាទិញផងដែរមេត្តាចូលរួមបន្តយកចិត្តទុកដាក់ និងបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងផ្តល់អនុសាសន៍បន្ថែមទៀត ទៅលើ “ យទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍សម្រាប់គាំពារកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង” នៅក្នុងសិក្ខាសិលាថ្ងៃនេះ ធ្វើយ៉ាងណាឱ្យយុទ្ធសាស្ត្រនេះ កាន់តែមានភាព ស្ថិតស្ថេរ និងគ្រប់ជ្រុងជ្រោយអាចឆ្លើយតបនឹងបញ្ហាដែលកំពុងប្រឈមនៅពេលបច្ចុប្បន្ននេះ។







**ឯកឧត្តមបណ្ឌិត អ៊ុត សំហោង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សាវរណៈ លៃការយោគយល់គ្នា ស្តីពីការបញ្ជូនកម្មសិក្សាការីបច្ចេកទេសទៅធ្វើកម្មសិក្សា និងធ្វើការនៅ ខេត្តអិហ៊ុម៊ុំ នៃប្រទេសជប៉ុន**

កាលពីថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ុត សំហោង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឃើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សាវរណៈយោគយល់គ្នា ស្តីពីការបញ្ជូនកម្មសិក្សាការីបច្ចេកទេសទៅធ្វើកម្មសិក្សា និងធ្វើការនៅខេត្តអិហ៊ុម៊ុំ នៃប្រទេសជប៉ុន រវាងអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមសហជីពកម្មសិក្សាការីបរទេសខេត្តអិហ៊ុម៊ុំ នៃប្រទេសជប៉ុន នៅសណ្ឋាគារភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ទន្ទឹមនឹងការទាក់ទាញវិនិយោគិនបរទេស និងការខិតខំបង្កើតការងារក្នុងស្រុក រាជរដ្ឋាភិបាល ក៏បានខិតខំស្វែងរកទិដ្ឋភាពការងារនៅបរទេសជូនបងប្អូនប្រជាពលរដ្ឋផងដែរ ជាពិសេសឱកាសការងារនៅប្រទេសជប៉ុន។ លើសពីនេះយើងសង្កេតឃើញថា នាពេលបច្ចុប្បន្នទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុនកាន់តែមានភាពល្អ ប្រសើរជាលំដាប់។ ជាក់ស្តែងកាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ ឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន ដើម្បីស្វែងយល់បន្ថែមនូវលក្ខខណ្ឌការងារ ច្បាប់ និងបទបញ្ញត្តិផ្សេងៗសំដៅធ្វើយ៉ាងណា ដើម្បីធានាថាកម្មសិក្សាការីខ្មែរអាចទទួលបាននូវលក្ខខណ្ឌការងារ និងការការពារសិទ្ធិរបស់ពួកគាត់ឱ្យបានល្អប្រសើរនៅទីនោះ។





ក្នុងដំណើរទស្សនកិច្ចនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចុះអនុស្សាវរណៈនៃកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេសជាមួយក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងក្រសួងសុខាភិបាលការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន ដើម្បីផ្ទេរជំនាញបច្ចេកទេស ចំណេះដឹង និងរួមចំណែកអភិវឌ្ឍធនធានមនុស្សដែលជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។



សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានចាប់ផ្តើមបញ្ជូនកម្មសិក្សាការីខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់ដំណាច់ឆ្នាំ២០១៧នេះ កម្មសិក្សាការីកម្ពុជាដែលបានទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនមានសរុបប្រមាណ ៦,១៧៧នាក់ ក្នុងនោះមានកម្មសិក្សាការីជាស្ត្រីមានចំនួន ៣,៥៧១នាក់ និងស្ថិតក្នុងលំដាប់ទី៦ក្នុងចំណោមប្រទេសទាំង ១៥ ដែលបានបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន។ លើសពីនេះជារៀងរាល់ឆ្នាំចំនួនកម្មសិក្សាការីកម្ពុជាដែលបានទៅធ្វើការកម្មសិក្សា និងធ្វើការនៅខេត្តអិហ៊ិមិ (Ehime) មានប្រមាណតែ ២% ប៉ុណ្ណោះ បើប្រៀបធៀប និងចំនួនកម្មសិក្សាការីកម្ពុជានៅទូទាំងប្រទេសជប៉ុន។





# ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម អញ្ជើញទៅទស្សនកិច្ចសិក្សា ផ្លូវការ នៅអង្គការសេវាធានារ៉ាប់រងសុខភាពជាតិ នៃសាធារណៈរដ្ឋកូរ៉េ

កាលពីថ្ងៃទី២៨ ខែសីហា រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ លោក**វេជ្ជបណ្ឌិត ឡានសនាគីរី** សមាជិកក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់**ឯកឧត្តម សេង សន្ធា** ប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលចំនួន ០៦រូប ទៅ ទស្សនៈកិច្ចសិក្សា នៅអង្គការសេវាធានារ៉ាប់រងសុខភាពជាតិ (National Health Insurance Service, NHIS) នៃសាធារណៈ រដ្ឋកូរ៉េ។ គោលបំណងនៃដំណើរទស្សនកិច្ចខាងលើនេះ គឺដើម្បី សិក្សាស្វែងយល់អំពីប្រព័ន្ធសន្តិសុខសង្គម ផ្នែកធានារ៉ាប់រងសុខភាព នៃសាធារណៈរដ្ឋកូរ៉េ និងផ្ដោតសំខាន់ទៅលើ៖



- ការធានារ៉ាប់រងសង្គម ដោយផ្ដោតសំខាន់ទៅលើការធានារ៉ាប់រងសុខភាពដែលមានរយៈពេលយូរ, ការធានារ៉ាប់រងផ្នែកប្រាក់សោធន ការធានារ៉ាប់រងគ្រោះថ្នាក់នៅកន្លែងការងារផងដែរ ដែល ជាកាតព្វកិច្ចរបស់អង្គការសេវាធានារ៉ាប់រងសុខភាពជាតិ។

- ការគ្រប់គ្រងទៅលើសំណងគ្រោះថ្នាក់ការងារ ការទាមទារ តារកាលិក ថែទាំវេជ្ជសាស្ត្រនៅពេលដែលជួបប្រទះនឹងគ្រោះថ្នាក់ ការងារ, ការដាក់ឯកសារដើម្បីបន្តគម្រោងទទួលបានសេវាថែទាំ វេជ្ជសាស្ត្រ និងការទាមទារតារកាលិកព្យាបាល, ការដាក់ឯកសារ



ដើម្បីស្នើសុំផ្ទេរទៅព្យាបាលនៅគ្រឹះស្ថានសុខាភិបាលដើម្បីទាមទារ បាននូវអ្នកផ្តល់សេវាសុខាភិបាល ការដាក់ឯកសារទាមទារចំពោះ សេវាថែទាំវេជ្ជសាស្ត្រ សម្រាប់គ្រោះថ្នាក់ និងជម្ងឺ និងការដាក់ឯកសារ ទាមទារតារកាលិកថែទាំវេជ្ជសាស្ត្របន្ថែមនៅពេលមានគ្រោះថ្នាក់ ឬជម្ងឺធ្ងន់ៗគ្នា។



- ការប្រមូលភាគទាននៃការធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារ និងការទូទាត់ការធានារ៉ាប់រងគ្រោះថ្នាក់រួមមាន៖ ការប្រកាសប្រាក់ ឈ្នួលសរុបដែលបានបង់ការកាលពីឆ្នាំមុន ការប្រកាសពីតិមាន ការងារដែលនិយោជកត្រូវរាយការណ៍អំពីកម្មករនិយោជិតរបស់ខ្លួន ការប្រកាសដោយខ្លួនឯងអំពីការបង់ប្រាក់សម្រាប់ទទួលបានការ ធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារ កិច្ចដំណើរការចំពោះការបង់ ប្រចាំខែ។ល។

កិច្ចបន្ទាប់គណៈប្រតិភូក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិ សុខសង្គម បានអញ្ជើញទៅទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យពេទ្យ Ilisan ដែលជាមន្ទីរពេទ្យធ្នាល់ខ្លួនតែមួយគត់របស់អង្គការសេវា ធានារ៉ាប់រងសុខភាពជាតិ (NHIS) ដែលមន្ទីរពេទ្យនេះ ប្រជាជន កូរ៉េតែងតែចាត់ទុកថាជាមន្ទីរពេទ្យមួយមានស្តង់ដារបំផុតបើប្រៀប ធៀបជាមួយបណ្តាមន្ទីរពេទ្យរដ្ឋជាច្រើនក្នុងប្រទេសកូរ៉េ។





**ពិធីប្រជុំម្ចាស់សម្របសម្រួលទូទៅការងារសម្រេចបានឆ្នាំ២០១៧ និងទិសដៅបន្តឆ្នាំ២០១៨ របស់ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក)**

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា ឧត្តស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រជុំម្ចាស់សម្របសម្រួលទូទៅការងារសម្រេចបានឆ្នាំ២០១៧ និងទិសដៅបន្តឆ្នាំ២០១៨ របស់ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **ឯកឧត្តម អ៊ុក សមវិធា** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ អង្គការ ស្ថាប័នពាក់ព័ន្ធ តំណាងសហគ្រាស គ្រឹះស្ថានសហជីពមូលដ្ឋាន និងគិលានុបដ្ឋាកប្រចាំរោងចក្រ។



ក្នុងឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ មានករណីកម្មករសន្លប់ចំនួន ២២រោងចក្រ ស្មើនឹង ចំនួន ១,៦០៣នាក់ ក្នុងនោះកម្មារិនី ចំនួន ១,៥៩៩នាក់។ ក្នុងនោះដែរ ក្រុមការងារ ទ.ស.ប.ក ក៏បានចុះផ្សព្វផ្សាយអប់រំដល់កម្មករកម្មារិនីចំនួន ៨៨រោងចក្រ ស្មើនឹង ៧,២៩៦នាក់ ជូនដល់សហជីព ប្រតិភូបុគ្គលិក ប្រធានក្រុម/ផ្នែក ដែលជាគន្លឹះដ៏សំខាន់សម្រាប់ផ្សព្វផ្សាយបន្តដល់កម្មករ-កម្មារិនី។

ជាកិច្ចខិតខំប្រឹងប្រែង ក្រុមការងារ ទ.ស.ប.ក បានរកឃើញថា ការដួលសន្លប់របស់កម្មករ កម្មារិនី គឺផ្តើមចេញពីបញ្ហាសុខភាពរបស់កម្មករនិយោជិត មួយនាក់ ឬពីរនាក់ដំបូងប៉ុណ្ណោះ ដែលនាំឱ្យកម្មករដទៃឃើញមានការភិតភ័យ ទន់ដៃទន់ជើងតៗគ្នា ដែលសភាពនេះហៅថា “ជំងឺស្តេហ៍ហ្វូង”។



# សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពង្រឹងការវិភាគលើខ្សែចង្វាក់ តម្លៃនៃវិស័យសំណង់

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ **ឯកឧត្តម អ៊ុក សមវិទ្យា** ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការពង្រឹងការវិភាគលើខ្សែចង្វាក់តម្លៃ នៃវិស័យសំណង់” ។ អង្គសិក្ខាសាលានេះរៀបចំឡើងដោយ ប.ស.ស សហការជាមួយអង្គការពលកម្មអន្តរជាតិខាងការងារ (ILO) នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយកដ្ឋានពេទ្យការងារ នាយកដ្ឋានអធិការកិច្ចការងារ តំណាងសមាគមពាណិជ្ជកម្មជា (Cambodia) តំណាងក្រុមហ៊ុនសំណង់ និងផ្គត់ផ្គង់សម្ភារៈ តំណាងកម្មករនិយោជិត និងស្ថាប័នពាក់ព័ន្ធ ប្រមាណជា ៣៥នាក់។



ដោយអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺគ្រប់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់មានសិទ្ធិទទួលបានការគាំពារសង្គមពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គមពី ប.ស.ស ជាពិសេសការផ្តល់អត្ថប្រយោជន៍ជាប្រាក់ឧបត្ថមបន្ថែម ពេលសម្រាល់កូនជូនកម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ។



ការរៀបចំអង្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលសំខាន់ៗមួយចំនួនពីបណ្តាភាគីពាក់ព័ន្ធ ដើម្បីរៀបចំពង្រាង ការវិភាគលើខ្សែចង្វាក់តម្លៃ នៃវិស័យសំណង់ និងឈានទៅពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ដល់កម្មករនិយោជិតនៅក្នុងវិស័យសំណង់ដែលជាវិស័យមានកម្មករទទួលរងនូវហានិភ័យខ្ពស់។







**វគ្គបណ្តុះបណ្តាលគ្រូបង្គោល  
ស្តីពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ  
ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា**



**ឯកឧត្តមនាយក ប.ស.ស បានអញ្ជើញ មេកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីគោល  
នយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់មន្ត្រីជំនាញ នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា**

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ **ឯកឧត្តម  
អ៊ុក សមវិទ្យា** ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក  
បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និង  
បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះ  
បណ្តាលគ្រូបង្គោលស្តីពី គោលនយោបាយអភិវឌ្ឍន៍វិស័យការងារ  
ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា  
ប្រមាណជា ១០០នាក់ នៅអគារស្នាក់ការកណ្តាល ប.ស.ស។



ថ្លែងក្នុងឱកាសនេះ **ឯកឧត្តមនាយក ប.ស.ស** បានមាន  
ប្រសាសន៍ថា ការបើកវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណង  
ពង្រឹងសមត្ថភាពបន្ថែមទៀត ដល់សិក្ខាកាមលើប្រធានបទគោល  
នយោបាយអភិវឌ្ឍន៍វិស័យការងារ ដើម្បីយកទៅផ្សព្វផ្សាយអប់រំ  
បន្តដល់កម្មករនិយោជិត ដែលកំពុងបម្រើការងារនៅតាមរោងចក្រ  
ទូទាំងរាជធានី/ខេត្ត។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយផ្តោតសំខាន់លើប្រធាន  
បទធំៗសំខាន់ចំនួន ៤, ដែលត្រូវបានចែករំលែកដល់សិក្ខាកាមរួម  
មាន៖ ១,លក្ខខណ្ឌការងារ ២,លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ,  
៣, អត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និង  
ផ្នែកថែទាំសុខភាព, ៤, នីតិវិធីដោះស្រាយបញ្ហាកូដកម្មនៅតាមគ្រប់  
មុខសញ្ញា។







ក្នុងឱកាសនេះដែរ **លោក ហាង ម៉ីនទិញ** ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ដោយទទួលបានគោលការណ៍ពី **សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី** នៃព្រះរាជាណាចក្រកម្ពុជា ប.ស.ស នៃក្រសួងការងារ បាននឹងកំពុងបន្តយុទ្ធនាការចុះបញ្ជីកម្មករនិយោជិតក្នុងខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ដែលនឹងត្រូវធ្វើឱ្យចរាចរនៅដើមឆ្នាំ២០១៨ ខាងមុខ។

ដល់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធដែលបានចុះបញ្ជី សម្រាប់ស្ត្រីនៅពេលសម្រាល់កូន៖

- សម្រាល់បានកូនចំនួន ០១នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល
- សម្រាល់បានកូនចំនួន ០២នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀល
- សម្រាល់បានកូនចំនួន ០៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន២០ម៉ឺនរៀល
- គួរត្រេកអរបំផុតនោះ គឺកូនភ្លោះទាំង០៣ជាកូនរបស់សម្តេច និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥លានរៀល។ គោលរបបឧបត្ថម្ភខាងលើនេះទោះសម្រាល់មកស្លាប់ក៏ទទួលបានដែរ។



បន្តពីនេះចាប់ពីថ្ងៃ០១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ បងប្អូនដែលមានបណ្ណាមូលនិធិសមធម៌សុខាភិបាល និងទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតបងថ្លៃ ពិសេសជាងនេះទៅទៀត **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភគោលរបបជាសាច់ប្រាក់សុទ្ធ





**កិច្ចប្រជុំផ្សព្វផ្សាយ និងចែកបណ្ណចេញ-ចូលបរិវេណក្រុមហ៊ុន 7NG និងចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ដល់អ្នកបើកបររថយន្តដឹកកម្មករ**

កាលពីព្រឹកថ្ងៃសៅរ៍៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក (ស.ជ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងចែកបណ្ណចេញ-ចូលបរិវេណក្រុមហ៊ុន ៧NG និងចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ដល់អ្នកបើកបររថយន្តដឹកកម្មករប្រមាណ២០០នាក់។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព **ឯកឧត្តម ព្រាម ច័ន្ទវិបុល** អនុប្រធានក្រុមការងារ ស.ជ.ក តំណាង **ឯកឧត្តម អ៊ុក សមវិទ្យា** ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងជាប្រធានក្រុមការងារ ស.ជ.ក ដែលប្រព្រឹត្តទៅនៅក្រុមហ៊ុន 7NG ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។



ពិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ មានសិទ្ធិទៅប្រើប្រាស់សេវា ថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ និងមានសិទ្ធិចេញចូលបរិវេណក្រុមហ៊ុនដែលកំពុងបម្រើការ ជាពិសេសគឺជំរុញឱ្យអ្នកបើកបររថយន្តដឹកកម្មករទាំងអស់មានស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ក្នុងការបើកបររថយន្តដឹកកម្មករឱ្យប្រកបដោយសុវត្ថិភាព។



តាមការលើកឡើងរបស់លោក **ឋាន ម៉ីនវិទ្ធ** អ្នកនាំពាក្យ ប.ស.ស បានឱ្យដឹងថា៖ ដោយទទួលបានគោលការណ៍ពី **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា គ្រប់រោងចក្រសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលមានប្រើប្រាស់កម្មករនិយោជិត ចាប់ពីម្នាក់ឡើងទៅត្រូវប្រញាប់មកចុះបញ្ជីកម្មករ

និយោជិតមកក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឱ្យបងប្អូនកម្មករ-កម្មការិនីទាំងអស់ទទួលបានរបបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែល ប.ស.ស ផ្តល់ជូន។



តាមការបញ្ជាក់របស់លោក ជាវ ប៊ុនវិទ្ធ បានឱ្យដឹងបន្ថែមទៀតថា៖ ដោយអនុលោមតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះពេលសម្រាលកូន និងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

- សម្រាលបានកូន ១ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៤០ ម៉ឺនរៀល
- សម្រាលបានកូនភ្លោះ ២ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៨០ម៉ឺនរៀល
- សម្រាលបានកូនភ្លោះ ៣ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ១លាន២០ម៉ឺនរៀល

ពិសេសជាងនេះទៀតស្ត្រីសម្រាលបានកូនភ្លោះ ៣ជាកូនរបស់ **សម្តេចតេជោ ហ៊ុន សែន** និងទទួលបានគោលរបបឧបត្ថម្ភចំនួន ៥លានរៀលបន្ថែម។ គោលរបបឧបត្ថម្ភខាងលើនេះទោះជាសម្រាលមកស្លាប់ក៏ទទួលបានដែរ។ លោកបានបន្ថែមទៀតថា៖ នេះក៏ដោយសារតែរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការងារដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ **សម្តេចតេជោ ហ៊ុន សែន** បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់បងប្អូនកម្មករនិយោជិតអំពីបញ្ហាសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ **ឯកឧត្តម ព្រាម ច័ន្ទវិបុល** អនុប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ផងដែរថា តាមរយៈការចុះផ្សព្វផ្សាយអប់រំអំពីច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក កន្លងមកសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករនិយោជិតមានការថយចុះត្រូវឱ្យកត់សម្គាល់។ បងប្អូនអ្នកបើកបររថយន្តដឹកកម្មករទទួលបានការបណ្តុះបណ្តាល និងយល់ដឹងកាន់តែច្បាស់អំពីសុវត្ថិភាពក្នុងពេលបើកបរ។ ជាងនេះទៅទៀតលោកក៏បានអំពាវនាវ ដល់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ធ្វើការប្តូរពីរថយន្តដឹកទំនិញទៅប្រើប្រាស់រថយន្តដឹកអ្នកដំណើរវិញ ដើម្បីរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរ។



# ប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនអ្នកបើកបរ ដឹកកម្មករនិយោជិត នៅសួនឧស្សាហកម្មវឌ្ឍនៈ២

ដោយមើលឃើញអំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍កើតមានជារៀងរាល់ថ្ងៃភាគច្រើនផ្ដើមចេញពីអ្នកបើកបរមិនបានគោរពច្បាប់ចរាចរណ៍ឱ្យខ្ជាប់ខ្ជួន មានការធ្វេសប្រហែសការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងជាដើម។ តាមការសិក្សាស្រាវជ្រាវរបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ករណីគ្រោះថ្នាក់មួយចំនួនទៀតកើតឡើង ដោយសារអ្នកបើកបរថយន្តដឹកកម្មករមិនមានបណ្ណបើកបរត្រឹមត្រូវ, មិនគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជាពិសេសមិនបានចូលរៀននៅសាលាបានត្រឹមត្រូវ ហើយមិនយល់ពីវិធីត្រួតពិនិត្យបច្ចេកទេសយានយន្តមុនពេលបើកបរ។

កាលពីព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា គ.ស ២០១៧ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ជ.ក) នៃ ប.ស.ស បានចុះប្រជុំផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនអ្នកបើកបរថយន្តដឹកកម្មករនិយោជិត នៅសួនឧស្សាហកម្មវឌ្ឍនៈ ២ ដែលមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ លុយ ឈីន អនុប្រធានក្រុមការងារ ស.ជ.ក តំណាង **ឯកឧត្តម អ៊ុក សមវិធា** ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.ស រួមជាមួយក្រុមការងារ និងបងប្អូនអ្នកបើកបរថយន្តដឹកកម្មករនិយោជិត ប្រមាណជា ១០៧នាក់។



កិច្ចប្រជុំនេះដែរ ត្រូវបានរៀបចំឡើងក្នុងគោកបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ថយន្តដឹកកម្មករដំណើរ ក្នុងការដឹកជញ្ជូនកម្មករនិយោជិត និងជម្រុញឱ្យអ្នកបើកបរថយន្តដឹកកម្មករ ធ្វើការផ្លាស់ប្តូរពីថយន្តដឹកទំនិញមកប្រើប្រាស់ថយន្តដឹកកម្មករដំណើរ ជាមធ្យោបាយក្នុងការដឹកជញ្ជូនកម្មករនិយោជិត ក្នុងន័យរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅកម្រិតអប្បបរមា។





# កិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់និយោជក ម្ចាស់សហគ្រាស ម្ចាស់គ្រឹះស្ថាន នៅសាលប្រជុំសាលាខណ្ឌចំការមន

កាលពីថ្ងៃពុធ ០៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម បានសហការជាសាលាខណ្ឌចំការមន និងធនាគារកាណាឌីយ៉ា ក.អ ដើម្បីរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងនីតិវិធី នៃការបង់ភាគទានរបស់និយោជក ម្ចាស់សហគ្រាស ម្ចាស់គ្រឹះស្ថាន ចូលគណនី ប.ស.ស នៅធនាគារកាណាឌីយ៉ា ក.អ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបង់ភាគទានបន្ថែមដល់លោក លោកស្រី ដែលជាម្ចាស់សហគ្រាស ម្ចាស់គ្រឹះស្ថាន ចូលក្នុងគណនី ប.ស.ស។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព **លោកស្រី កែវ សាម៉ុល** អភិបាលរង តំណាងលោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួលពី **លោក ហែម សុគន្ធារិន** អនុប្រធានការិ.គោលនយោបាយ នៃប.ស.ស, **លោក ខួង សុខា** អនុប្រធានការិ.ថែទាំសុខភាព នៃប.ស.ស, **លោក ណុម សារ៉ុម** មន្ត្រីការិ.បញ្ជីកា និងភាគទាន នៃប.ស.ស, លោក លោកស្រីចៅសង្កាត់/តំណាងចៅសង្កាត់ទាំងអស់ នៃខណ្ឌចំការមន, លោក លោកស្រីតំណាងធនាគារកាណាឌីយ៉ា ក.អ និងលោក លោកស្រីតំណាងនាយក ម្ចាស់សហគ្រាស ម្ចាស់សហគ្រាស គ្រឹះស្ថាន។



ជាមួយគ្នានេះ **លោក ហែម សុគន្ធារិន** អនុប្រធានការិ.គោលនយោបាយ នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានមានមតិស្វាគមន៍ និងអានរបាយការណ៍ ជាកិច្ចបន្ត **លោកស្រី កែវ សាម៉ុល** អភិបាលរង តំណាង លោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាននៃការចូលរួមពីសំណាក់លោក លោកស្រី តំណាង (ប.ស.ស) លោក លោកស្រី ចៅសង្កាត់/តំណាងចៅសង្កាត់ នៃខណ្ឌចំការមន លោក លោកស្រីតំណាង ធនាគារកាណាឌីយ៉ា ក.អ និងលោក លោកស្រីនាយក ម្ចាស់សហគ្រាស ម្ចាស់គ្រឹះស្ថាន ដែលមានវត្តមាននាថ្ងៃនេះ។





ឆ្លៀតក្នុងឱកាសនេះ លោកស្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល ក្រុមការងារបច្ចេកទេសអន្តរក្រសួង មន្ត្រីរាជការ បុគ្គលិក នៃបេឡាជាតិរបបសន្តិសុខសង្គម និងក្រសួង ស្ថាប័ន អង្គភាព ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងនោះ និយោជក ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត ដែលបានចូលរួមចំណែក គ្រប់សកម្មភាព និងមានស្មារតីទទួលខុសត្រូវខ្ពស់ធ្វើឱ្យ អង្គភាព មួយនេះទទួលបាននូវលទ្ធផលគួរជាទីមោទនៈ រហូតមកដល់ពេល នេះ។ ជាមួយគ្នានេះ លោកស្រី បានលើកឡើងថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាស វៃ និងគតិបណ្ឌិតរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បាននឹង កំពុង ផ្តោតការយកចិត្តទុកដាក់ជួយដល់កម្មករនិយោជិត ដែល កំពុងបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន នានាយ៉ាងខ្លាំងចំពោះបញ្ហាសុខភាព សុវត្ថិភាព ក្នុងនោះយោងតាម អនុសាសន៍សំខាន់ៗ ៨ចំណុច ដល់និយោជក និងកម្មករនិយោជិត ដើម្បីរួមគ្នាធានាដល់លក្ខខណ្ឌការងារ និងសន្តិសុខសង្គមប្រាក់ ចំណូលល្អ៖

- នៅឆ្នាំ២០១៨នេះ កម្មករ-កម្មការិនី ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងទទួលបានប្រាក់ឈ្នួល អប្បបរមាក្នុងមួយខែ ១៧០ដុល្លារ។
- ការទទួលសេវាពិនិត្យសុខភាព និងព្យាបាលជំងឺនៅតាមមន្ទីរ ពេទ្យរដ្ឋដោយឥតគិតថ្លៃ។ ការទទួលបាននេះ មិនមែនសម្រាប់តែ កម្មករ-កម្មការិនីនោះទេ សម្បើសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រធានភូមិ ជំនួយការភូមិ និងកីឡាករ-កីឡាការិនី ក៏ទទួលបាន សេវាដ៏ចម្បងនេះដូចគ្នាដែរ។
- សម្រាប់កម្មការិនី ដែលសម្រាល់កូន ទទួលបានប្រាក់ជំនួយ ក្នុងអត្រា ១២០ភាគរយ រយៈពេល៣ខែ ហើយអំឡុងពេលមានផ្ទៃ ពោះនោះ កម្មការិនីក៏ទទួលបានការអនុញ្ញាតឱ្យចេញពីធ្វើការមុន ម៉ោងយ៉ាងតិច ១៥នាទី តាមការសំណូមពររបស់**សម្តេចតេជោ ហ៊ុន សែន**។

- កម្មការិនីដែលបម្រើការងារទាំងក្នុង និងក្រៅប្រព័ន្ធប្រសិន បើសម្រាលបានកូនម្នាក់ ទទួលបានថវិកាពី **សម្តេចតេជោ ហ៊ុន សែន** ចំនួន ៤០ម៉ឺនរៀល កូនភ្លោះ ២នាក់ ទទួលបាន ៨០ ម៉ឺនរៀល និងកូនភ្លោះ ៣នាក់ ទទួលបានថវិកាចំនួន ១លាន ២០ ម៉ឺនរៀល ព្រមទាំងអត្ថប្រយោជន៍មួយចំនួនទៀត។

- ចំពោះរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលពីមុន កម្មករ-កម្មការិនីត្រូវបង់ខ្លួនឯងនោះ ចាប់ពីឆ្នាំ២០១៨ តទៅ គឺ និយោជកជាអ្នករ៉ាប់រងបង់ជំនួសវិញ ដែលត្រូវទូទាត់ជាមួយរាជ រដ្ឋាភិបាល តាមរយៈការកាត់កងពន្ធ។

- អាជ្ញាធរមានភារកិច្ចចុះត្រួតពិនិត្យជាប្រចាំ នូវផ្ទៃឈ្នួលផ្ទះ ផ្លែទឹក និងផ្លែអគ្គិសនី ដើម្បីធានាការកាត់បន្ថយការចំណាយរបស់ កម្មករ-កម្មការិនី។

- រាជរដ្ឋាភិបាល និងសេនាធិការរបស់រាជរដ្ឋាភិបាល នៅតែ សហការគ្នាបន្តដោះស្រាយបញ្ហាពលករ ដែលកំពុងបម្រើការងារ នៅក្រៅប្រទេស។

- ការធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វ័យគដឹកជញ្ជូនក្រុង ភ្នំពេញ ដោយឥតគិតថ្លៃ រយៈពេល ២ឆ្នាំ ដែលអត្ថប្រយោជន៍ នេះ មិនត្រឹមតែកម្មករនិយោជិតទេ ព្រះសង្ឃ កីឡាករ-កីឡាការិនី







**កិច្ចប្រជុំផ្សព្វផ្សាយអប់រំអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ  
ដល់កម្មករនិយោជិត**

កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ នៃបេឡាជាតិរបបសន្តិសុខសង្គម បានចុះប្រជុំផ្សព្វផ្សាយអប់រំអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់កម្មករនិយោជិត នៅរោងចក្រ KKN APPAREL CO., LTD ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជាកិច្ចចាប់ផ្តើម **លោក និន វិចិត្រ** រដ្ឋបាលរោងចក្រ KKN APPAREL CO., LTD បានមានមតិស្វាគមន៍ចំពោះអង្គពិធីទាំងមូលជាពិសេសបានថ្លែងអំណរគុណ ដល់បេឡាជាតិរបបសន្តិសុខសង្គមដែលបានចំណាយពេលវេលាដ៏មមាញឹករៀបចំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអប់រំ ដល់កម្មករនិយោជិត ឲ្យបានយល់ដឹងអំពី អត្ថប្រយោជន៍របបសន្តិសុខសង្គម, សុវត្ថិភាពចរាចរណ៍លើមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិត និងនីតិវិធីដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម និងនីតិវិធីដោះស្រាយវិវាទ។



ផ្តើមចេញពីនេះ **លោក សោម និស្ស័យ** ប្រធានផ្នែកស្រាវជ្រាវព័ត៌មាន បណ្តុះបណ្តាល និងចលនាហាជន នៃ អ.គ.ក.ប បានមានមតិសំណេះសំណាលបើកកម្មវិធីដល់អង្គពិធីទាំងមូល និងបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះសមាជិក សមាជិកាដែលមានវត្តមានក្នុងអង្គពិធីផងដែរ។ លោកក៏បានណែនាំ ដល់កម្មករនិយោជិតទាំងអស់ដែលបានចូលរួម សូមយកចិត្តទុកដាក់ស្តាប់ នៅពេលមានចម្ងល់ត្រូវចោទសួរដោយកុំមានការភ័យខ្លាច ហើយនៅពេលមានបញ្ហាត្រូវចូលរួមគ្នាដោះស្រាយដោយសន្តិវិធី ចៀសវាងការធ្វើកូដកម្ម ឬបាតុកម្ម ដោយខុសច្បាប់។



ជាមួយគ្នានេះ **លោក ឡឿ ទី** តំណាងគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា បានធ្វើបទបង្ហាញស្តីពី “នីតិវិធីដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម និងនីតិវិធីដោះស្រាយវិវាទ” ដើម្បីពន្យល់ណែនាំដល់កម្មករនិយោជិតឲ្យបានយល់



ដឹងពីរ សាវតារ, ចក្ខុវិស័យ, បេសកកម្ម, តួនាទី និងភារកិច្ចរបស់ គណៈកម្មការដោះស្រាយបញ្ហាក្នុងកម្ម បាតុកម្មនៅតាមគ្រប់មុខ សញ្ញា, ការអភិវឌ្ឍវិស័យការងារ, និយមន័យ វិវាទការងារ, ក្នុងកម្ម, បាតុកម្ម, នីតិវិធីដោះស្រាយវិវាទការងារ, ផលប៉ះពាល់ នៃការធ្វើ ក្នុងកម្ម បាតុកម្មមិនស្របច្បាប់ និងបានពន្យល់ណែនាំដល់កម្មករ និយោជិតទាំងអស់ រាល់ពេលដែលមានបញ្ហាកើតឡើងត្រូវរួមគ្នា ដោះស្រាយដោយសន្តិវិធី ចៀសវាងការធ្វើក្នុងកម្ម ឬបាតុកម្ម ដោយ ខុសច្បាប់។



ទន្ទឹមគ្នានេះ **លោក វណ្ណ សុខគង់** មន្ត្រីការិយាល័យអធិការ កិច្ច នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង បាន ធ្វើបទបង្ហាញបន្តក្រោមប្រធានបទ “លក្ខខណ្ឌការងារ” ដើម្បីពន្យល់ ណែនាំដល់កម្មករនិយោជិតឱ្យបានយល់ដឹងពីរ ចិរវេលាធ្វើការ, ការងារបន្ថែមម៉ោង, ការឈប់សំរាកថ្ងៃបុណ្យដោយមានប្រាក់ឈ្នួល, ការឈប់សំរាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល, ការឈប់សំរាក ពិសេស និងការងារស្ត្រី។



បន្ទាប់មកនេះ **លោក យ៉ាម យុទ្ធា** តំណាង ប.ស.ស បាន ធ្វើបទបង្ហាញដល់អង្គពិធីទាំងមូល ក្រោមប្រធានបទ “អត្ថប្រយោជន៍ របបសន្តិសុខសង្គម និងសុវត្ថិភាពចរាចរណ៍លើមធ្យោបាយធ្វើដំណើរ របស់កម្មករនិយោជិត” ដែលមានខ្លឹមសារដូចតទៅ៖

\*អត្ថប្រយោជន៍របបសន្តិសុខសង្គម

ណែនាំអំពីអង្គភាពបេឡាជាតិរបបសន្តិសុខសង្គម និងតួនាទី ភារកិច្ច, និយមន័យហានិភ័យការងារ(គ្រោះថ្នាក់ការងារ និងជម្ងឺ វិជ្ជាជីវៈ), អត្ថប្រយោជន៍ដែលទទួលបាន បន្ទាប់ពីកម្មករនិយោជិត ទទួលរងហានិភ័យការងារ ) រងរមូសស្រាលធ្ងន់ ឬបាត់បង់ជីវិត), នីតិវិធី និងបែបបទនៃការទាមទារតារកាលិក, វិធានការទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ការងារ, អ្វីជារបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាព, ការចុះបញ្ជីកា និងការបង់ភាគទាន, អត្ថប្រយោជន៍របប ថែទាំសុខភាព, នីតិវិធី និងបែបបទទាមទារតារកាលិក, ផ្នែកប្រាក់ សោធន និងទិសដៅអនុវត្តបន្តរបបបេឡាជាតិរបបសន្តិសុខសង្គម

\* សុវត្ថិភាពចរាចរណ៍លើមធ្យោបាយធ្វើដំណើរ របស់កម្មករ និយោជិត

សុវត្ថិភាពក្នុងការធ្វើដំណើរ (ត្រូវពាក់មួកសុវត្ថិភាពពេលបើកបរ ម៉ូតូ ពាក់ខ្សែក្រវ៉ាត់ពេលធ្វើដំណើរតាមរថយន្ត ត្រួតពិនិត្យយានយន្ត ត្រូវជ្រើសរើសយកយានយន្តណាដែលមានសុវត្ថិភាព...), បើកបរ ក្នុងល្បឿនកំណត់, បើកបរត្រូវមានការប្រុងប្រយ័ត្ន ហាមរំជងក្នុង ស្ថានភាពគ្រោះថ្នាក់, ការដឹកលើសចំណុះ, កុំបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង និងសុជីវធម៌ក្នុងការ បើកបរជាដើម។



ជាកិច្ចបញ្ចប់កម្មវិធី **លោក យ៉ាម យុទ្ធា** បានលើកឡើងបន្ថែម អំពីសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាល និងការយកចិត្តទុក ដាក់ចំពោះសុខុមាលភាពរបស់កម្មករនិយោជិត និងបានថ្លែងអំណរគុណ ម្តងទៀតចំពោះតំណាងរោងចក្រ ដែលបានសហការ ធ្វើឱ្យកិច្ចប្រ ជុំនេះដំណើរការទៅបានយ៉ាងរលូន។





**ក្រុមការងារ ស.ជ.ក បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត នៅរោងចក្រ SIX PLUS ខេត្តកណ្តាល**

ដោយមើលឃើញអំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ កើតមានជារៀងរាល់ថ្ងៃភាគច្រើន ផ្ដើមចេញពីអ្នកបើកបរមិនបានគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ដោយមានការធ្វេសប្រហែស ការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដើម។ តាមការសិក្សាស្រាវជ្រាវរបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ករណីគ្រោះថ្នាក់មួយចំនួនទៀតកើតឡើងដោយសារអ្នកបើកបររថយន្តដឹកកម្មករមិនមានបណ្ណបើកបរត្រឹមត្រូវ, មិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជាពិសេសមិនបានចូលរៀននៅសាលាបានត្រឹមត្រូវ ហើយ មិនយល់ពីវិធីត្រួតពិនិត្យបច្ចេកទេសយានយន្តមុនពេលបើកបរ។



ទើបកាលពីថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា គ.ស ២០១៧ ក្រុមសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិរបបសន្តិសុខសង្គម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនអ្នកបើកបរដឹកកម្មករ នៅរោងចក្រ SIX PLUS ដែលមានទីតាំងស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល។

កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត នាង ភារិទ្ធ អនុប្រធានក្រុមការងារ ស.ជ.ក តំណាងឯកឧត្តមអ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស រួមជាមួយក្រុមការងារ និងមានការចូលរួមពីបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិតចំនួន ៤០នាក់។

គោលបំណងនៃកិច្ចប្រជុំខាងលើនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយអប់រំអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តដឹកអ្នកដំណើរក្នុងការដឹកជញ្ជូនកម្មករនិយោជិត និងជម្រុញឱ្យអ្នកបើកបររថយន្តដឹកកម្មករ ធ្វើការផ្លាស់ប្តូរពីរថយន្តដឹកទំនិញ មកប្រើប្រាស់រថយន្តដឹកអ្នកដំណើរជាមធ្យោបាយ ក្នុងការដឹកជញ្ជូនកម្មករនិយោជិតឱ្យធានាបាននូវសុវត្ថិភាពលើការធ្វើដំណើររបស់កម្មករនិយោជិតក្នុងន័យរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅកម្រិតអប្បបរមា។



# ប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្ត របបសន្តិសុខសង្គម នៅរោងចក្រ Dayup Global Co.,LTD

កាលពីថ្ងៃច័ន្ទ ២កើត ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២០ ខែវិច្ឆិកា គ.ស ២០១៧ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានចាត់ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម ក្រោម អធិបតីភាព **លោក ម៉េង ហុន** នាយករង ប.ស.ស រៀបចំប្រជុំ ផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និង កម្មករនិយោជិតចំនួន ៥២នាក់ នៅរោងចក្រ Dayup Global Co.,LTD ដែលមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។



**លោកនាយករង ប.ស.ស** បានបញ្ជាក់បន្ថែមថា ការកាលិក (អត្ថប្រយោជន៍) ដែលរោងចក្រសហគ្រាស គ្រឹះស្ថាន និងកម្មករ និយោជិតអាចទទួលបានពី ប.ស.ស រួមមាន៖ ការសង្គ្រោះបន្ទាន់ ការថែទាំ ការព្យាបាល ការទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ការ ទទួលបានប្រាក់ធនលាភ និងប្រាក់វិភាជន៍ សោហ៊ុយបូជាសព ការកាលិកឧត្តរជីវី សេវាបុរេនីតិសម្បទា និងការសម្របសម្រួល វិជ្ជាជីវៈឡើងវិញ។



ក្នុងកិច្ចប្រជុំនាថ្ងៃនេះ គឺផ្តោតសំខាន់ទៅលើការពង្រឹងសេវានៃ ការផ្តល់សេវានានា និងវឌ្ឍនៈភាពរបស់ ប.ស.ស និងបានធ្វើការ ផ្សព្វផ្សាយនូវអនុក្រឹត្យលេខ ០១អនក្រ.បក ចុះថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់ ជនទាំងឡាយដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ ។

ជាកិច្ចចាប់ផ្តើម **លោក ម៉េង ហុន** នាយករងបេឡាជាតិរបប សន្តិសុខសង្គម បានលើកឡើងថា កិច្ចប្រជុំនេះគឺធ្វើឡើងក្នុងគោល បំណងធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបប សន្តិសុខសង្គម និងវឌ្ឍនៈភាពរបស់ ប.ស.ស បញ្ហាប្រឈមផ្សេងៗ ជាពិសេសធ្វើការពង្រឹងសេវា នៃការផ្តល់ការកាលិកហានិភ័យការងារ ជូនដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និង កម្មករនិយោជិត ឱ្យបានយល់ដឹងការផ្តល់សេវារបស់មន្ទីរ ប.ស.ស សាខា ខេត្ត/ខណ្ឌ ការផ្តល់សេវារបស់មន្ទីរពេទ្យចុះកិច្ចព្រមព្រៀង និងធនាគារអេស៊ីលីដា ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់កម្មករ- កម្មការិនីដែលមិនបានចូលរួមប្រជុំនាពេលនេះឱ្យពួកគាត់បានឱ្យ យល់ដឹងពីអត្ថប្រយោជន៍នេះផង។





**ក្រុមការងារ ទ.ស.ប.ក បានចុះទៅអង្កេតករណីកម្មករសន្លប់នៅរោងចក្រ លេខ៧១ & តូយ៉ូស៊ីម៉ា (JD & TOYOSHIMA CO.,LTD)**

កាលពីរវលាម៉ោង ១០និង៣០ នាទីព្រឹក ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ គ.ស ២០១៧ ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិតតាមសហគ្រាសគ្រឹះស្ថាន (ទ.ស.ប.ក) ដឹកនាំដោយ **ឯកឧត្តមវេជ្ជ ប៊ុន វណ្ណថាត** ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ ទ.ស.ប.ក លោកស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ លោកអភិបាលរង នៃគណៈអភិបាលស្រុកបាទី លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី លោកមេឃុំព័ត៌សរ លោកមេភូមិឃ្នាំងសម្បត្តិ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធនានា រដ្ឋបាលរោងចក្រ តំណាងនិយោជក ប្រតិភូបុគ្គលិក អគ្គលេខាធិការ សហព័ន្ធសហជីពយុវជនខ្មែរ និងសហជីពប្រចាំរោងចក្រ បានចុះត្រួតពិនិត្យអង្កេតកម្មករសន្លប់ ដែលបង្កឱ្យមានករណីកម្មករនិទន់ដៃទន់ជើងជាលើកទី២ ចំនួន ១៣៧នាក់ នៅរោងចក្រ JD & TOYOSHIMA Co.,LTD។



ក្រោយពីបានជួបប្រជុំ និងចុះត្រួតពិនិត្យទាំងក្នុង និងក្រៅរោងចក្ររួចមកក្រុមការងារ ទ.ស.ប.ក និងសមត្ថកិច្ច បានសង្កេតឃើញថា ដោយសារខាងរោងចក្របានធ្វើការកែលម្អតាមវិធានការ ដែលក្រុមការងារ ទ.ស.ប.ក បានចេញកាលពីថ្ងៃពុធ ៣រោច ខែមិគសិ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ គ.ស. ២០១៧ បានធ្វើការកែលម្អបានត្រឹមតែ ៣០% ប៉ុណ្ណោះ។ ក្រុមការងារបានដាក់វិធានការ ឱ្យនិយោជកត្រូវកែលម្អប្រព័ន្ធជីកទឹក និងបរិស្ថានជុំវិញរោងចក្រឱ្យបាន១០០% នៅថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ គ.ស. ២០១៧ ដើម្បីធានាឱ្យកម្មករទាំងអស់អាចត្រឡប់មកបំពេញការងារវិញប្រកបដោយសុវត្ថិភាព។ ដោយហេតុថាករណីកម្មករនិទន់ដៃទន់ជើងលើកទី១ បានកើតឡើងកាលពីថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ គ.ស ២០១៧ មានកម្មករនិទន់ដៃទន់ជើងចំនួន២២១នាក់ ដោយមូលហេតុជុំវិញស្រដៀងគ្រប់កម្រិត ដោយពុំដឹងប្រភពច្បាស់លាស់ និងចំណុចអវិជ្ជមានក្នុងរោងចក្រមួយចំនួនដូចជាកង្ហាបីតខ្យល់ លូបង្គន់ នៅបរិវេណជុំវិញរោងចក្រ។





# កម្មករ-កម្មការិនី ៦៨នាក់ ទទួលបានប្រាក់ប្រចាំថ្ងៃ និងអត្ថប្រយោជន៍ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ចាម

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៤០ នាទីព្រឹក មានករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើ កម្មករ-កម្មការិនីចំនួន ៦៨នាក់ នៅតាម បណ្តោយផ្លូវជាតិលេខ៦Aចន្លោះគីឡូម៉ែត លេខ៦៧-៦៨ ស្ថិតនៅភូមិរៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ករណីគ្រោះថ្នាក់ខាងលើនេះ បង្កឡើង ដោយរថយន្តម៉ាកហ៊ីយ៉ានដាយពាក់ស្លាក លេខកំពង់ចាម ៣អា ៤៥៥៣ បើកបរដោយ ឈ្មោះ ឆៃ គឹមហេង ភេទប្រុស មានទីលំ នៅពោធិ៍សាត់ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បើកបរខ្វះការប្រុងប្រយ័ត្ន លុះមកដល់កន្លែងកើតហេតុបានក្រឡាប់ បណ្តាលឱ្យកម្មករ-កម្មការិនីរងរបួសចំនួន ៦៨នាក់។



ភ្លាមៗនេះមន្ត្រីសាខា ប.ស.ស ខេត្ត បាន ចុះទៅជួយសម្របសម្រួលបញ្ជូនជនរងគ្រោះ ដែលរងរបួសស្រាលទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃចំនួន ៦៣ នាក់ និងរបួសធ្ងន់ចំនួន ០៥នាក់ ក្នុងនោះ កម្មករ-កម្មការិនី ០៣នាក់ត្រូវបានបញ្ជូនមក មន្ទីរពេទ្យកាល់ម៉ែត និងបញ្ជូនទៅមន្ទីរពេទ្យ បង្អែកខេត្តចំនួន ០២នាក់។

ដោយករណីគ្រោះថ្នាក់ខាងលើនេះ ជា គ្រោះថ្នាក់ការងារ ហើយរោងចក្របានចុះ បញ្ជីកាកម្មករនិយោជិតមក ប.ស.ស។ ដូច្នេះ កម្មករ-កម្មការិនីដែល របួសធ្ងន់ស្រាលទាំង អស់ ដែលជាសមាជិក ប.ស.ស ហើយត្រូវ ទទួលបានការធានារ៉ាប់រងពី ប.ស.ស តាម ច្បាប់ជាធរមានរួមមាន៖

អ្នករងរបួសធ្ងន់ស្រាលត្រូវទទួលបានការ ព្យាបាលរហូតជាសះស្បើយ, ប្រាក់ឧបត្ថម្ភ អ្នកថែទាំ,

ប្រាក់បំណាច់ប្រចាំថ្ងៃ និងអត្ថប្រយោជន៍ ដទៃទៀត...។

ក្នុងករណីជនរងគ្រោះបាត់បង់សមត្ថភាព ការងារក្រោម ២០% នឹងទទួលបានប្រាក់ វិភាជន៍ (បើកផ្តល់ប្រាក់ឧបត្ថម្ភឱ្យតែម្តងគត់) និងលើសពី២០% នឹងទទួលបានប្រាក់ធនលាភ បើកផ្តល់ប្រាក់ឧបត្ថម្ភឱ្យមួយជីវិត)។ បើពិការ ភាពជនរងគ្រោះនឹងទទួលបានឧបករណ៍ សិប្បនិម្មិត និងអត្ថប្រយោជន៍ដទៃទៀត។





**កម្មករ-កម្មការិនី ២៥នាក់ ទទួលបានប្រាក់ប្រាក់ស្រាល និងស្លាប់បាត់បង់ជីវិត ០១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដំនួត់មួយបាត់បង់ជីវិត ០១នាក់ នៅខេត្តតាកែវ**

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដំនួត់មួយ កាលពីវេលាម៉ោង ១៩ និង០០នាទី ថ្ងៃអង្គារទី ៣កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង លើកម្មករ-កម្មការិនីចំនួន ២៥នាក់ ស្ថិតនៅភូមិត្រពាំងស្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្ត តាកែវ។



ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងខណៈពេលថយន្ត ប្រភេទ ៥តោន ពាក់ស្លាកលេខ ភ្នំពេញ 3D-5123 បានដឹក កម្មករ កម្មការិនីចេញពីធ្វើការ ត្រលប់ទៅផ្ទះ ពេលមកដល់កន្លែង កើតហេតុដោយផ្លូវទើបចាក់ដីថ្មី ថយន្ត ក៏បានក្រឡាប់ចាក់កម្មករ របណ្តាលឱ្យរងរបួស និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ នៅពេល ទទួលបានដំណឹងនេះ មន្ត្រី ប.ស.ស ខេត្តបានធ្វើការសម្របបញ្ជូន ជនរងគ្រោះដែលរបួសស្រាល ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែក និងបានបញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ទៅព្យាបាល បន្តនៅមន្ទីរពេទ្យកាល់ម៉ែត ចំពោះថ្ងៃសេវាព្យាបាលរហូតជាសះ ស្បើយជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម។



ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ អៀត ជាត់ ភេទ ស្រី មានទីលំនៅស្ថិតនៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ជនរងគ្រោះត្រូវទទួលបានគោលរបបសន្តិសុខសង្គម ពីបេឡាជាតិ របបសន្តិសុខសង្គម រួមមាន៖ ប្រាក់សោហ៊ុយបូជាសព ចំនួន ៤ លានរៀល, ផ្តល់ប្រាក់ឧបត្ថម្ភជាប្តី និងកូនជនរងគ្រោះ, ប្រាក់ឧត្តម ដល់ជនចាស់ជរានៅក្នុងបន្ទុកផ្ទាល់នៃជនរងគ្រោះ និងអត្ថប្រយោជន៍ ផ្សេងទៀត។





# ទស្សនក្នុងពិចារណា



**ជីវិតត្រូវតែតស៊ូ  
នោះឆ្ងុបលំបាក  
ត្រូវតែស៊ូដល់  
ចុងបញ្ចប់**

វិទ្យុCool  
FM 102.7  
Kamreut Angkor

**បើស្លាប់អោយខ្ពស់  
បើរស់ឲ្យល្អ  
កុំស្លាប់ព្រោះស្រី  
កុំល្អីព្រោះស្រី!**



www.cool1027.com

**ជីវិតត្រូវតែមានដំណោះស្រាយ  
មិនមែនបញ្ចប់វា  
ដោយការបោះបង់ទេ!**

**POLICE**  
☎ 092 872 666

រៀបចំដោយ  
ទស្សនវិទ្យា ពាណិជ្ជកម្ម កម្ពុជា ២០១៨ [www.business-cambodia.com](http://www.business-cambodia.com)

**មានជីវិត គឺមានការតស៊ូ  
ចំណេះវិជ្ជាគឺជាស្ពាន  
ចំលងឲ្យបានដល់ក្រើយ**

**BNEWS** រក្សាសិទ្ធិ [www.thebnews.com](http://www.thebnews.com) Tel: 095 6 8888 9 Tel: 099 994 992 Email: info@thebnews.com

**បង្ហាញគំនិត គឺជាឡើងស្រួល  
តែការអនុវត្តទើបជាឡើងលំបាក**

Guy Kawasaki







# ទូរស័ព្ទ: ១២៨៦

## ក្រុមប្រចាំការ Hotline 24 ម៉ោង

ដើម្បីធ្វើឱ្យការងារទទួលបានលទ្ធផលល្អបំផុត គ្រោះដែលជាកម្មករនិយោជិតបម្រើការងារ នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីការងារនៅបេឡាជាតិរបបសន្តិសុខសង្គមឱ្យ កាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាជាងមុន បេឡាជាតិរបបសន្តិសុខសង្គម បានបង្កើតឱ្យមានក្រុមការងារប្រចាំការមួយឡើង មានភារកិច្ចរងចាំទទួលព័ត៌មានពីករណីដែលមានគ្រោះថ្នាក់ការងារកើតឡើង ហើយតម្រូវឱ្យមានការសង្គ្រោះបន្ទាន់។

ក្នុងករណីនេះនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ឬកម្មករនិយោជិត ត្រូវជូនដំណឹងមកកាន់បេឡាជាតិរបបសន្តិសុខសង្គម ជាបន្ទាន់តាមរយៈក្រុមការងារប្រចាំការដែលមានលេខទូរស័ព្ទទំនាក់ទំនងសំរាប់សេវាសង្គ្រោះបន្ទាន់ (Hotline) ១២៨៦។

លេខទូរស័ព្ទនេះអាចធ្វើការហៅចូលបានគ្រប់ប្រចាំការរងចាំទទួលព័ត៌មាន ២៤ម៉ោង សាកសួរព័ត៌មានផ្សេងទៀតក្រៅពីសេវាប្រព័ន្ធទូរស័ព្ទ ០២៣ ៨៨២ ៤៣៤



ប្រព័ន្ធដោយឥតគិតថ្លៃ និងមានបុគ្គលិកលើ២៤ម៉ោង។ ដោយឡែកចំពោះការសង្គ្រោះបន្ទាន់ សូមទាក់ទងតាមលេខ ០២៣ ៨៨១ ០១៥ វិញ។

តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធបេឡាជាតិរបបសន្តិសុខសង្គម បានទទួលនិងកម្មករនិយោជិតពីករណីគ្រោះថ្នាក់ ការងារចំពោះសេវាសង្គ្រោះបន្ទាន់បានជាច្រើនករណី និងទាន់ពេលវេលា។ ក្រៅពីនោះក្រុមការងារបានសម្របសម្រួលសេវាទំនាក់ទំនងផ្ទាល់មាត់ មានភាពសកម្ម ដោយមានការពេញចិត្តពីសមាជិក ប.ស.ស ផងដែរ។

ទូរស័ព្ទទំនាក់ទំនងបន្ទាន់នេះទូរស័ព្ទទំនាក់ទំនងបន្ទាន់នេះទូរស័ព្ទទំនាក់ទំនងបន្ទាន់នេះ បានមួយចំនួន បានជួយសម្របសម្រួល

ទន្ទឹមនឹងការអនុវត្តការងារបានល្អ ក្រុមការងារក៏នៅរដូវបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យក្រុមការងាររិះគន់គ្រប់នីតិវិធី ដើម្បីឱ្យការផ្តល់ និងការបម្រើសេវាជូនដល់សមាជិករបស់ខ្លួន ឱ្យមានភាពរលូន ទាន់ពេលវេលា និងមានភាពឆាប់រហ័សជាងមុនបន្ថែមទៀត។



# អាហារសុខភាព

## ១. អត្ថប្រយោជន៍ទឹកសណ្តែក :



ទឹកសណ្តែក (ត្រូវបានកេដឹងថា វាជាប្រភពវីតាមីន និងសារធាតុជួយបំប្រុងរាងកាយរបស់មនុស្ស។ អត្ថប្រយោជន៍មួយចំនួនទៀត នៃការចូលចិត្តទទួលបានទឹកសណ្តែក៖ គ្មានជាតិស្ករច្រើន, ជួយកាត់បន្ថយជំងឺបេះដូង, អាចការពារអាការៈ អាឡាក់ស៊ីដោយករណីផ្សេងៗ, មានសារធាតុបំប្រុងរាងកាយខ្ពស់ ថែមទាំងអាចជួយឱ្យរាងកាយមានថាមពល, កាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺមហារីកសុដន់, ការទទួលបានជាប្រចាំក៏អាចជួយឱ្យឆ្អឹងរឹងមាំផងដែរ។

## ២. បន្លែបៃតង

បន្លែបៃតង សំបូរទៅដោយវីតាមីន B យ៉ាងច្រើន ក៏ជួយបង្កើនការចងចាំ និងការធ្វើ សមាធិបានយ៉ាងប្រសើរសមស្របបំផុតចំពោះអ្នកសិក្សាក៏ដូចជាមនុស្សទូទៅដែរ។ មួយវិញ ទៀតបន្លែបៃតងមានសារធាតុ (Lutein) និង (Zeaxanthin) ដែលដើរតួយ៉ាងសំខាន់សម្រាប់សុខភាពភ្នែក អាចជួយកាត់បន្ថយអសមត្ថភាព ភាពមិនស្រួលពីការសម្លក់មើល និងជួយការពារជម្ងឺទាក់ទង ទៅនឹងអាយុនៃភ្នែក ដូចជាភ្នែកឡើងបាយ និងការស្រវាំងភ្នែក ជាដើម។



## ៣. អត្ថប្រយោជន៍របស់គ្រាប់ឈូក :



(គ្រាប់ឈូកស្ងោរមានកុណប្រយោជន៍ឥតគណនា និងមានកុណសម្បត្តិអាហារូបបត្តម្តងអស្ចារ្យ។ នេះហើយជាមូលហេតុដែលមនុស្សជាច្រើននិយាយថាវាជាផ្លែឈើដែលមានសុខភាពបំផុតនៅលើដីនេះ។

អ្នកនឹងស្មានមិនដល់នោះទេដែលកុណសម្បត្តិរបស់វាអាចបង្ការ និងព្យាបាលជំងឺជាច្រើនដូចជា៖ ជាប្រភពនៃជាតិដែកដ៏ល្អបំផុត, បញ្ឈប់ជំងឺរាករូស, ព្យាបាលទល់លាមក, ជួយរក្សាទម្ងន់រាងកាយ, បន្ថយជាតិកូឡេស្ទេរ៉ូល, ពង្រឹងសុខភាពបេះដូង, ជួយបន្ថយសម្ពាធឈាម, ប្រឆាំងនឹងជំងឺជាចំសរសៃឈាមខ្លួរក្បាល, និងបង្កើនសមត្ថភាពផ្លូវភេទ។

## ៤. បើបករ៉ុត

ករ៉ុត ជាបន្លែដែលងាយស្រួលដាំដុះ មានរសជាតិឆ្ងាញ់ និងមានសារធាតុបំប្រុងរាង កាយជាច្រើន។ នៅក្នុងករ៉ុតមានប្រភពជីវជាតិជាច្រើនដែលល្អសម្រាប់សុខភាពដូចជា Vitamin A Vitamin B1 Vitamin B2 Vitamin B6 Vitamin K Biotin Fiber Potassium និងThiamine ។ ជាងនេះទៀត ករ៉ុតអាចជួយការពារនូវជម្ងឺផ្សេងៗដូចជា៖ ការពារមហារីក ជួយដល់ភ្នែកកាន់តែមើលបានច្បាស់ ការពារជម្ងឺបេះដូង កាត់បន្ថយជម្ងឺជាចំសរសៃឈាមក្នុងខ្លួរក្បាល ជួយចិញ្ចឹមស្បែក ពន្យារភាពចាស់ និងជួយសំអាតធ្មេញ បន្ទាប់ពីលោក អ្នកពិសាអាហាររួច។



(ដកស្រង់ចេញពីប្រព័ន្ធ Internet)



# អាសយដ្ឋាន និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងជាមួយ ប.ស.ស តាមបណ្តាខេត្ត

ល.រ	ខេត្ត	អាសយដ្ឋាន	លេខទូរស័ព្ទជ័រ	លេខទូរស័ព្ទលើតុ	E-mail
១	ខេត្តកណ្តាល	ផ្ទះលេខ០១ ផ្លូវលេខ២០២, ភូមិដើមមៀន, សង្កាត់ដើមមៀន, ក្រុងតាខ្មៅ, ខេត្តកណ្តាល	085 567 766 077 963 078	024 640 1676	samphearak@nssf.gov.kh
		ភូមិក្នុង, ឃុំព្រែកតាមាក់, ស្រុកខ្សាច់កណ្តាល, ខេត្តកណ្តាល	096 615 6168 012 548 805 098 548 805	023 519 8999	nssf_reythearith@nssf.gov.kh
២	ខេត្តកំពង់ស្ពឺ	ភូមិចុងបង្គោល, ឃុំបែកចាន, ស្រុកអង្គស្នួល, ខេត្តកណ្តាល	012 286 879 015 210 210 060 212 212	024 508 0777	movratha@yahoo.com
៣	ខេត្តស្វាយរៀង	ផ្ទះជាតិលេខ០១, ភូមិរោងបន្លែ, សង្កាត់ស្វាយរៀង, ក្រុងស្វាយរៀង ខេត្តស្វាយរៀង	077 663 214	044 715 831	pek.samol@nssf.gov.kh
៤	ខេត្តព្រះសីហនុ	សង្កាត់លេខ០៤, ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ	017 933 396 077 663 215	034 934 606	ton_samnieng@nssf.gov.kh
៥	ខេត្តកំពង់ឆ្នាំង	ផ្ទះលេខ០៤៩៥, ក្រុមទី១៨, ភូមិម៉ុងបារាំង, សង្កាត់ប្តៅ, ក្រុងកំពង់ឆ្នាំង, ខេត្តកំពង់ឆ្នាំង	077 663 216 016 884 348	026 988 891 026 775 566	nssf_kcn@nssf.gov.kh
៦	ខេត្តសៀមរាប	បុរីសៀងណាំ, ភូមិខ្នារ, សង្កាត់ជ្រាវ ក្រុងសៀមរាប, ខេត្តសៀមរាប	012 534 345 077 663 217	063 965 934	pang_sokchea@yaoo.com sokchea@nssf.gov.kh
៧	ខេត្តបន្ទាយមានជ័យ	ភូមិគីឡូម៉ែត្រលេខ០៤, សង្កាត់ជំរារកណ្តាល, ក្រុងប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ	077 663 218 089 987 887	054 711 441	nssf_bmc@nssf.gov.kh
		ភូមិ០៣, សង្កាត់ព្រះពន្លា, ក្រុងសិរីសោភ័ណ, ខេត្តបន្ទាយមានជ័យ	077 663 218 089 987 887	054 711 441	nssf_bmc@nssf.gov.kh
៨	ខេត្តកំពង់ចាម	ភូមិ០៤, សង្កាត់វាលវែង, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម	012 520 767 077 990 048	042 652 1999 042 943 388	say.sothon@nssf.gov.kh
៩	ខេត្តក្រចេះ	ផ្ទះជាតិលេខ៧៣, ភូមិភាកណ្តាលទី០១, សង្កាត់ភាកណ្តាល, ក្រុងក្រចេះ, ខេត្តក្រចេះ	092 873 051 097 262 7547	072 210 423	kratie@nssf.gov.kh soksay.he@nssf.gov.kh
១០	ខេត្តព្រៃវែង	ផ្ទះលេខ១០៧, ភូមិលេខ០៣, សង្កាត់កំពង់លាវ, ក្រុងព្រៃវែង, ខេត្តព្រៃវែង	012 548 805 092 708 803		reythearith@yahoo.com rey.thearith@nssf.gov.kh
១១	ខេត្តតាកែវ	ផ្ទះលេខ១០, ភូមិ០២, សង្កាត់រកាក្នុង, ក្រុងជូនកែវ, ខេត្តតាកែវ	012 636 439	032 210 666	vannak-rk@nssf.gov.kh vannaknssf@gmail.com
១២	ខេត្តកំពត	ភូមិ០១ឧសភា, ឃុំកំពង់កណ្តាល ស្រុកកំពង់បាយ, ក្រុងកំពត, ខេត្តកំពត	012 623 332 072 688 886	033 932 133	phokchetra@gmail.com sin.kosal@nssf.gov.kh
១៣	ខេត្តកោះកុង	ផ្ទះលេខ២៦, ក្រុម០២, ភូមិ០៣, សង្កាត់ដងទុរ, ក្រុងខេមរភូមិន្ទ, ខេត្តកោះកុង	097 973 9006 012 625 855	035 936 855	kongkea.nssf.kk@gmail.com



ល.រ	ខេត្ត	អាសយដ្ឋាន	លេខទូរស័ព្ទផ្ទៃ	លេខទូរស័ព្ទលើតុ	E-mail
១៤	ខេត្តបាត់ដំបង	ផ្ទះលេខ២០៩, ប្រវត្តិសាស្ត្រកម្ពុជា បាត់ដំបង, សង្កាត់ស្វាយប៉ោ, ក្រុងបាត់ដំបង, ខេត្តបាត់ដំបង	097 997 2829	053 953 336	battambang@nssf.gov.kh
១៥	ខេត្តប៉ៃលិន	ភូមិវត្ត, សង្កាត់ប៉ៃលិន, ក្រុងប៉ៃលិន, ខេត្តប៉ៃលិន	086 893 777	055 956 667	somit.ream@nssf.gov.kh
១៦	ខេត្តពោធិ៍សាត់	ផ្ទះលេខ០០៧, ភូមិរំ, សង្កាត់ជួរព្រៃ ក្រុងពោធិ៍សាត់, ខេត្តពោធិ៍សាត់	092 707 385	052 951 123	nssf_ps@nssf.gov.kh
១៧	ខេត្តកំពង់ធំ	ភូមិ០៧, សង្កាត់កំពង់ធំ, ក្រុងស្ទឹងសែន, ខេត្តកំពង់ធំ	092 747 099	062 210 463	ly_sokha2007@yahoo.com
១៨	ខេត្តស្ទឹងត្រែង	ភូមិថ្មលាត, សង្កាត់ស្រះបូស្សី, ក្រុងស្ទឹងត្រែង, ខេត្តស្ទឹងត្រែង	012 405 451		nganrachana@gmail.com
១៩	ខេត្តរតនគិរី	ភូមិទេសអន្លូង, សង្កាត់បឹងកន្សែង, ក្រុងបាល្លាង, ខេត្តរតនគិរី	011 451 777 097 966 7666	075 974 184	sam_ath@yahoo.com
២០	ខេត្តមណ្ឌលគិរី	ភូមិចំបក់, សង្កាត់ស្ថានមានជ័យ, ក្រុងសែនមនោរម្យ, ខេត្តមណ្ឌលគិរី	012 205 756 088 820 5756		kosol_vicheth@yahoo.com
២១	ខេត្តឧត្តរមានជ័យ	ភូមិពុរ, សង្កាត់សំរោង, ក្រុងសំរោង, ខេត្តឧត្តរមានជ័យ	097 523 4666 085 311 300		simmao2013@gmail.com
២២	ខេត្តព្រះវិហារ	ភូមិកណ្តាល, សង្កាត់កំពង់ប្រណាក, ក្រុងព្រះវិហារ, ខេត្តព្រះវិហារ	097 366 6060 012 259 258		nssf_pvh@nssf.gov.kh savuthnou22@gmail.com
២៣	សាខាខណ្ឌដង្កោ	ផ្ទះលេខ១២A, ផ្លូវវែងស្រែង, សង្កាត់ចោមចៅ, ខណ្ឌពោធិ៍សែនជ័យ, រាជធានីភ្នំពេញ ( ទុលមុខដែរស្ងួតស្ងួន )	012 695 550 086 271 371	023 995 484	lpl@nssf.gov.kh
២៤	សាខាខណ្ឌបូស្សីកែវ	ផ្ទះលេខ៥០E០E1, ផ្លូវលេខ០៣, ភូមិបឹងឈូក, សង្កាត់គីឡូម៉ែត្រ០៦, ខណ្ឌបូស្សីកែវ, រាជធានីភ្នំពេញ	092 486 256 088 691 1911	023 663 3030	vannaknssf@nssf.gov.kh





**ក្រសួងព័ត៌មាន**  
**មន្ទីរព័ត៌មានរាជធានីភ្នំពេញ**  
 លេខ.០០៤/.....៧៧.អ.ពម  
 ១៧

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

ភ្នំពេញ, ថ្ងៃទី.០៣.ខែ.៧.ឆ.៧៧.ឆ្នាំ២០១៧

**លិខិតអនុញ្ញាត**  
 ២០២០៧

**ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ**

- យោង: -ប្រកាសលេខ១០៨៧.ម.ប្រ.ក ចុះថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤ របស់ ក្រសួងព័ត៌មាន។
- លិខិតអនុញ្ញាតលេខ៣៥៩៧.ម.រ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៥ របស់ មន្ទីរព័ត៌មានរាជធានីភ្នំពេញ។
- ពាក្យស្នើសុំអនុញ្ញាតបន្តអាជ្ញាប័ណ្ណបោះពុម្ពផ្សាយព្រឹត្តិបត្រ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ របស់លោក ជារ ប៊ុនរិទ្ធ ចាងហ្វាងការផ្សាយព្រឹត្តិបត្រ បេឡាជាតិរបបសន្តិសុខសង្គម។

តាមសេចក្តីយោងខាងលើនេះ មន្ទីរព័ត៌មានរាជធានីភ្នំពេញ សូមជម្រាប ជូនមកលោក ជារ ប៊ុនរិទ្ធ ចាងហ្វាងការផ្សាយព្រឹត្តិបត្រ បេឡាជាតិរបបសន្តិសុខ សង្គម ជ្រាបថា មន្ទីរព័ត៌មានរាជធានីភ្នំពេញ អនុញ្ញាតឲ្យលោកចាងហ្វាងបន្ត ដំណើរការបោះពុម្ពផ្សាយចាងហ្វាងការផ្សាយព្រឹត្តិបត្រ បេឡាជាតិរបបសន្តិសុខ សង្គម ដែលមានទីស្នាក់ការស្ថិតនៅអាគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្តពីលិខិតអនុញ្ញាតលេខ៣៥៩៧.ម.រ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ របស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ។

ក្នុងដំណើរការបោះពុម្ពផ្សាយ លោកចាងហ្វាងត្រូវគោរពអនុវត្តឲ្យបានត្រឹម ត្រូវតាមខ្លឹមសារប្រកាសរបស់ក្រសួងព័ត៌មាន ដូចយោងខាងលើ។

ករណីប្រព្រឹត្តល្មើស នឹងប្រកាសអនុញ្ញាតរបស់ក្រសួងព័ត៌មាន សាមីខ្លួន ត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។

លិខិតអនុញ្ញាតនេះ មានសុពលភាពរយៈពេល ០១ (មួយឆ្នាំ) គិតពីថ្ងៃចុះ ហត្ថលេខាតទៅ។

**កន្លែងទទួល**

- ក្រសួងព័ត៌មាន
- អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍
- សាលារាជធានីភ្នំពេញ  
(ដើម្បីជ្រាបជាព័ត៌មាន)
- កងរាជអាវុធហត្ថករាជធានីភ្នំពេញ
- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- ឯកសារ-កាលប្បវត្តិ



**ប្រធានមន្ទីរ**

*(Handwritten signature)*

**ហ៊ុន សំខាន់**





- គាតកាលិក (អត្ថប្រយោជន៍) ថែទាំសុខភាព**
១. សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ៖ ការពិគ្រោះ ជំងឺក្រៅ, ការសម្រាកពេទ្យ, សង្គ្រោះបន្ទាន់, ព្យាបាលដោយស្ត្រី និងដោយបលនា, សម្រាលកូន និងការព្យាបាលថែទាំមុន និងក្រោយពេលសម្រាលកូន និងសេវាស្តារនីតិសម្បទា (ស្តារលទ្ធភាពពលកម្ម) ។
  ២. ប្រាក់ឈ្នួល ឬប្រាក់បំណាច់ប្រចាំថ្ងៃ
  ៣. សេវាបញ្ជូនអ្នកជំងឺ ឬជនចង្រ្កោះ និងបញ្ជូនសព
  ៤. សេវាបង្ការសុខភាព



**លេខទំនាក់ទំនងស្នាក់ការកណ្តាល**

០២៣ ៩៩៨ ៤១៩ / ០២៣ ៩៩៨ ៤១៨  
 ០២៣ ៨៨២ ៦២៣ / ០២៣ ៩៩៨ ៤១៧  
 ០២៣ ៨៨១ ១៧៦ / ០២៣ ៧២២ ៣០៨  
 ០២៣ ៧២២ ៣០៧ / ០២៣ ៧២២ ៣៧៨  
 ០២៣ ៧២២ ៣៧៩ / ០២៣ ៧២២ ៣៩០  
 ០២៣ ៨៨១ ១៣៩ / ០២៣ ៨៨២ ៤៣៤

**ស្នាក់ការកណ្តាល រោងសង្គ្រោះ អគារ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ**  
 ( បរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ )

ទូរស័ព្ទ: ០២៣ ៨៨ ២៤ ៣៤ / ៩៩ ៨៤ ១៧ / ៩៩ ៨៤ ១៨ / ៩៩ ៨៨ ១៩ ទូរសារ: ០២៣ ៨៨ ២៦ ២៣

Website: [www.nssf.gov.kh](http://www.nssf.gov.kh), E-mail: [info@nssf.gov.kh](mailto:info@nssf.gov.kh), [facebook.com/nssfpage](https://facebook.com/nssfpage) (Page Facebook ប៊ី.ស៊ី.ស៊ី)